		Affix ID Label	Here	MRN	<del>                                     </del>	Khmer [AHS-7
For information on the translation of		Surname	неге	Given Names		
	esource, please contact the				In	3.
Perinatal and Infant Mental Health Service on (02) 9827 8071		Address - Street		Suburb	Posteo	l I
		Date of Birth	Sex	AMO	825 N	507 50
		Hospital Name	•		Ward	1
មិនមែនតែអារម្មណ៍វិថ្ង ខ្ញុំបានម	បក្ខនថ្មី យើងចង់ដឹងអារម្មណ៍របស់អ្នក។ សូម <u>តុសបន្ទាត់</u> នេះទេ។ នេះគឺជា ឧទាហរណ៍ដែលបានបំពេញរួចហើយ នអារម្មណ៍រីករាយ ចាស ស្នើរតែគ្រប់ពេល ទេ មិនសូវញឹកញាប់ទេ ទេ មិនដែលទាល់តែសោះ មុំមានអារម្មណ៍រីករាយស្នើរតែគ្រប់ពេល" ក្នុងកំឡុងអាទិក្សា	, u	<i>y y</i>	រា <b>ង</b> គេក្នុងកំឡុងពេ		MER ∷
	FOR OFFICE LISE ONLY	English version of EDS introd				
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often	you are feeling. Please <u>underli</u> ay. Here is an example, already	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda the time ost of the time very often at all "I have felt happy most of the time" during the	you are feeling. Please <u>underli</u> ay. Here is an example, already	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda  the time ost of the time very often at all "I have felt happy most of the time" during the have felt happy most of the time during the time of the t	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda  the time ost of the time very often at all "I have felt happy most of the time" during the  ប្បាយ ហើយនិងលេងសើចធម្មតា បានច្រើនដូចដែលខ្ញុំតែងតែអាចមានពីមុនមក	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the union of the time of t	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda  the time ost of the time very often at all "I have felt happy most of the time" during the lime of the time of t	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda the time ost of the time very often at all "I have felt happy most of the time" during the unit make the time of	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the image of the time of t	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel toda the time ost of the time very often at all "I have felt happy most of the time" during the unit make the time of	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the lime of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel today the time est of the time very often at all "I have felt happy most of the time" during the lime of the time of t	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	<u>ne</u> the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time pat of the time very often at all "I have felt happy most of the time" during the line of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the line of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the united by the time of	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, mo No, not No, not his would mean:	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time ost of the time very often at all "I have felt happy most of the time" during the line of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, m No, not No, not his would mean:  1 ខ្ញុំមានចិត្តស	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time est of the time very often at all "I have felt happy most of the time" during the unit of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
ou have felt IN T have felt happy: Yes, all Yes, m No, not No, not his would mean:  1 ខ្ញុំមានចិត្តស	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time set of the time very often at all "I have felt happy most of the time" during the line of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how
rou have felt IN T have felt happy: Yes, all Yes, m No, not No, not This would mean:  1 ខ្ញុំមានចិត្តស	to have a baby we would like to know how HE PAST 7 DAYS, not just how you feel took the time est of the time very often at all "I have felt happy most of the time" during the unit of the time of th	you are feeling. Please <u>underli</u> ay. Here is an example, already ne past week. Please complete	ne the answ completed:			how

សូមធ្វើយន្ធវសំណួរ នី 5-10 នៅនំព័រខាងក្រោយនេះ

ចាស

ជាញឹកញាប់

5 ខ្ញុំធ្លាប់មានអារម្មណ៍ភ័យខ្លាច ឬស្ងន់ស្ងោរដោយមិនមានហេតុផលសមរម្យ ចាល ច្រើនគួរសម ចាស ជូនកាល ទេ មិនច្រើនទេ ទេ គ្មានទាល់តែសោះ ខ្ញុំមានគំនិតស្មកស្មាញកាន់តែខ្លាំងឡើង 6 ចាស ស្ទើរតែគ្រប់ពេល ខ្ញុំមិនអាចដោះស្រាយបានទាល់តែសោះ ចាស ជូនកាលខ្ញុំមិនអាចដោះស្រាយបានល្អប្រសើរដូចសព្វដងទេ ទេ ភាគច្រើនខ្ញុំអាចដោះស្រាយបានល្អគួរសមដែរ ទេ ខ្ញុំអាចដោះស្រាយបានល្អ ដូចដែលខ្ញុំធ្លាប់ពីមុនមក 7 ខ្ញុំពិបាកចិត្តខ្លាំង រហូតដល់ធ្វើអោយខ្ញុំគេងមិនលក់ ចាស ស្ទើរតែរាល់ពេល ចាស ជូនកាល មិនញឹកញាប់ណាស់ទេ ទេ មិនមានទាល់តែសោះ ខ្ញុំ បានមានអារម្មណ៍ស្រង្វតស្រងាត់ធុញថប់ក្រៃលែង 8 ចាស ស្ទើរតែរាល់ពេល ចាស ញឹកញាប់គួរសមដែរ មិនញឹកញាប់ទេ ទេ មិនមានទាល់កែសោះ 9 ខ្ញុំពិបាកចិត្តណាស់ រហូតដល់ធ្វើអោយខ្ញុំយំផង ចាស ស្ទើរតែរាល់ពេល ចាស ញឹកញាប់គួរសមដែរ យូរៗម្ដងតែប៉ុណ្ណោះ ទេ មិនមានទាល់តែសោះ 10 ខ្ញុំធ្លាប់ទាំងមានចិត្តចង់ធ្វើបាបឬសំលាប់ខ្លួនទៀតផង ចាស ញឹកញាប់ណាស់ ជូនកាល ស្ទើរតែមិនដែលលោះ មិនដែលទាល់តែសោះ

No, not much

No, not at all

## **English version of questions**

## I have been able to laugh and see the funny side of things: Things have been getting on top of me: As much as I always could Yes, most of the time I haven't been able to cope at all Not quite so much now Yes, sometimes I haven't been coping as well as usual Definitely not so much now No, most of the time I have coped quite well Not at all No, I have been coping as well as ever I have looked forward with enjoyment to things: I have been so unhappy that I have had difficulty sleeping: As much as I ever did Yes, most of the time Rather less than I used to Yes, sometimes Definitely less than I used to Not very often Hardly at all No. not at all 3. I have blamed myself unnecessarily when things went wrong: 8 I have felt sad or miserable: Yes, most of the time Yes, most of the time Yes, some of the time Yes, quite often Not very often Not very often No, never No, not at all I have been worried and anxious for no good reason: I have been so unhappy that I have been crying: No, not at all Yes, most of the time Hardly ever Yes, quite often Yes, sometimes Only occasionally Yes, very often No. never I have felt scared or panicky for no very good reason: 10 The thought of harming myself has occurred to me: Yes, quite a lot Yes, quite often Yes, sometimes Sometimes

Hardly ever

Never